

ធនាគារវេជ្ជបុត្រ ប័ណ្ណ

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១០៥៩៣)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៧ - ៨
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៩ - ១០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១១ - ៤៨

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយ ការអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែមានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសេចក្តីជូនដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍សង្ខេបចន្លោះពេល ដែលភ្ជាប់មកជាមួយ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និង ៩ខែ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ គិតត្រឹមកាលបរិច្ឆេទចេញបោះផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល៖



លោក Madi Akmambet
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១



Head Office
No 141, 146, 148, and 148ABCD, Preah Sihanouk Blvd, and
No 15 and 153ABC, Street 278, Sangkat Boeung Keng Kang I,
Khan Boeung Keng Kang, Phnom Penh, Kingdom of Cambodia

Tel: (+855) 23 225 333
info@ababank.com
www.ababank.com

Fax: (+855) 23 216 333
P.O. Box: 2277
SWIFT: ABAKHPP

របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មក ជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រួមទាំង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៩ខែ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយស្របទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋាន លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ សហគ្រាស។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរ ជាពិសេសចំពោះ បុគ្គលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពី សវនកម្ម។ ជាលទ្ធផល ការត្រួតពិនិត្យនេះ មិនអាចធ្វើឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបាន រំលែងយល់អំពីបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ ដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្ម ទេ។



Deloitte refers to one or more of Deloitte Touche Tohmatsu Limited ("DTTL"), its global network of member firms, and their related entities (collectively, the "Deloitte organisation"), DTTL (also referred to as "Deloitte Global") and each of its member firms and related entities are legally separate and independent entities, which cannot obligate or bind each other in respect of third parties. DTTL and each DTTL member firm and related entity is liable only for its own acts and omissions, and not those of each other. DTTL does not provide services to clients. Please see www.deloitte.com/about to learn more

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី



អ៊ឹង គឹមសុភ័ក្ត្រា
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

ធនាគារវិជ្ជាជីវៈ បំណុល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤៤៤.២៨០.១០២	១.៨១២.២១៩	៣៧៨.១០១.៣៧៣	១.៥២៩.៤២០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.៤៥៩.៧៩៦.៩៥៣	៥.៩៥៤.៥១២	១.៤៨១.៦២៦.៧០១	៥.៩៩៣.១៨០
សមតុល្យនៅធនាគារនានា	៦	៥៩១.៨១៥.៧៨១	២.៤១៤.០១៧	៣២៥.៩៥៦.៤៩៧	១.៣១៨.៤៩៤
ឥណទានផ្តល់ដល់អតិថិជន	៧	៤.៨៤០.៣២១.០៥៥	១៩.៧៤៣.៦៧០	៣.៨១៤.៥៩៩.៤១៤	១៥.៤៣០.០៥៥
មូលបត្រវិនិយោគ	៨	៧.៤៥៨.៧៦០	៣០.៤២៤	៧.៤៣៤.០៨៦	៣០.០៧១
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤៣.២៨៥.៦៧៧	១៧៦.៥៦២	៤១.៧៣១.៨៩០	១៦៨.៨០៥
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៣៥.៥២៣.៦៦៣	១៤៤.៩០១	៣៣.៧១៩.០៧៤	១៣៦.៣៩៤
ទ្រព្យសកម្មអរូបី	១១	១៣.៨៩២.៣៦០	៥៦.៦៦៧	៨.៩៣១.៤៣០	៣៦.១២៨
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១២	៨.៥០៨.៥៤៩	៣៤.៧០៦	៥.៦៦៨.១១៤	២២.៩២៨
ទ្រព្យសកម្មផ្សេងៗ	១៣	៣៨.៦៥៨.៩១៨	១៥៧.៦៩០	៣០.៥១៤.៣៩២	១២៣.៤៣១
ទ្រព្យសកម្មសរុប		៧.៤៨៣.៥៤១.៨១៨	៣០.៥២៥.៣៦៨	៦.១២៨.២៨២.៩៧១	២៤.៧៨៨.៩០៦
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៥.៩៦៩.២៧៥.១២៦	២៤.៣៤៨.៦៧៣	៤.៨៧១.៤៦៨.៣៧៦	១៩.៧០៥.០៩០
មូលបត្របំណុល	១៥	២០.៨៣៦.៧៧៥	៨៤.៩៩៣	២១.២៨២.០៨៨	៨៦.០៨៦
ប្រាក់កម្ចី	១៦	២៧៧.០៥៣.៨៤៧	១.១៣០.១០៣	២៤២.០០៤.០៩១	៩៧៨.៩០៧
អនុបំណុល	១៧	១០៤.២៤៨.៩៣២	៤២៥.២៣១	១១៧.០២៣.០៣៥	៤៧៣.៣៥៨
បំណុលពន្ធលើប្រាក់ចំណេញ		៣៦.៤៧៦.៩៦៨	១៤៨.៧៩០	៣៦.២១៧.០៤៨	១៤៦.៤៩៨
បំណុលភតិសន្យា	១៨	៣៧.៩៩៨.៧៨៦	១៥៤.៩៩៧	៣៥.៧២១.៩០២	១៤៤.៤៩៦
បំណុលផ្សេងៗ	១៩	៤៦.៧១៣.៧១០	១៩០.៥៤៦	៣៦.៧៧៧.១២០	១៤៨.៧៦៧
បំណុលសរុប		៦.៤៩២.៦០៤.១៤៤	២៦.៤៨៣.៣៣៣	៥.៣៦០.៤៩៤.៦៦០	២១.៦៨៣.២០២
មូលធន					
ដើមទុន		៥២០.០០០.០០០	២.១២១.០៨០	៣៣៥.០០០.០០០	១.៣៥៥.០៧៥
ទុនបម្រុងតាមបទប្បញ្ញត្តិ		៤៧.៤៦២.២៦៩	១៩៣.៥៩៩	៤២.១៤១.៨៨៧	១៧០.៤៦៤
ប្រាក់ចំណេញរក្សាទុក		៤២៣.៤៧៥.៤០៥	១.៧១៥.៧៤៣	៣៩០.៦៤៦.៤២៤	១.៥៨២.៣៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១១.៦១៣	-	(២.១៦៥)
មូលធនសរុប		៩៩០.៩៣៧.៦៧៤	៤.០៤២.០៣៥	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤
បំណុល និងមូលធនសរុប		៧.៤៨៣.៥៤១.៨១៨	៣០.៥២៥.៣៦៨	៦.១២៨.២៨២.៩៧១	២៤.៧៨៨.៩០៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ពេលនេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រាប់រយៈពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២០	១១៧.៤០៦.១១៧	៤៧៨.៥៤៧	៩០.៦៣៤.១៥០	៣៧១.១៤៧
ចំណាយលើការប្រាក់	២០	(១៥.៦១៤.៨៤៥)	(៦៣.៦៤៦)	(១៥.៥៣៣.៤៧៦)	(៦៣.៦១០)
ចំណូលសុទ្ធពីការប្រាក់		១០១.៧៩១.២៧២	៤១៤.៩០១	៧៥.១០០.៦៧៤	៣០៧.៥៣៧
ចំណូលពីកម្រៃជើងសារ	២១	១២.៦៥៤.៦៨៥	៥១.៥៨០	១១.១០៤.១២៨	៤៥.៤៧១
ចំណាយលើកម្រៃជើងសារ	២១	(៥.២៨៣.៧២៨)	(២១.៥៣៦)	(៣.៩៤០.៩០៦)	(១៦.១៣៨)
ចំណូលសុទ្ធពីកម្រៃជើងសារ		៧.៣៧០.៩៥៧	៣០.០៤៤	៧.១៦៣.២២២	២៩.៣៣៣
ចំណូលប្រតិបត្តិការផ្សេងៗ	២២	១.៤៥២.៤៥៣	៥.៩២០	៧២១.៥៩១	២.៩៥៥
ចំណាយបុគ្គលិក	២៣	(២០.៧២៩.៥៧១)	(៨៤.៤៩៤)	(១៧.៣៦៨.៧៦៥)	(៧១.១២៥)
ចំណាយរំលស់	២៤	(៤.៨៤៧.៦៨៧)	(១៩.៧៥៩)	(៤.៩៤៨.០៩១)	(២០.២៦២)
ចំណាយប្រតិបត្តិការ	២៥	(៧.៩៩៤.២១០)	(៣២.៥៨៤)	(៧.៣៥៨.៥៣៥)	(៣០.១៣៣)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(៩២៨.៣៤៥)	(៣.៧៨៤)	(៤.១៣៥.៥៣៧)	(១៦.៩៣៥)
ប្រាក់ចំណេញមុនពន្ធដារ		៧៦.១១៤.៨៦៩	៣១០.២៤៤	៤៩.១៧៨.៥៥៩	២០១.៣៧០
ពន្ធលើប្រាក់ចំណេញ		(១៥.៩១៩.០០០)	(៦៤.៨៨៦)	(១០.៨១៨.០០០)	(៤៤.៣០០)
ប្រាក់ចំណេញក្នុងគ្រា		៦០.១៩៥.៨៦៩	២៤៥.៣៥៨	៣៨.៣៦០.៥៥៩	១៥៧.០៧០
ចំណូលលម្អិតផ្សេងៗ		-	២.៣៦៩	-	២.៤៩០
ចំណូលលម្អិតសរុបក្នុងគ្រា		៦០.១៩៥.៨៦៩	២៤៧.៧២៧	៣៨.៣៦០.៥៥៩	១៥៩.៥៦០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសេដ្ឋកិច្ចផ្សេងៗសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២០	៣២៩.៦១២.៣១៩	១.៣៤០.២០៤	២៥៧.៣៦៧.៣៥៣	១.០៥០.៥៧៤
ចំណាយលើការប្រាក់	២០	(៤៧.១០៧.២៤៤)	(១៩១.៥៣៨)	(៤៤.២០៣.១៣៨)	(១៨០.៤៣៧)
ចំណូលសុទ្ធពីការប្រាក់		២៨២.៥០៥.០៧៥	១.១៤៨.៦៦៦	២១៣.១៦៤.២១៥	៨៧០.១៣៧
ចំណូលពីកម្រៃជើងសារ	២១	៣៨.១១៩.៣១៦	១៥៤.៩៩៣	២៨.១៩៨.៣០៦	១១៥.១០៥
ចំណាយលើកម្រៃជើងសារ	២១	(១៤.៦៣៩.៧៤៤)	(៥៩.៥២៥)	(១១.៦៥៥.៧៧២)	(៤៧.៥៧៩)
ចំណូលសុទ្ធពីកម្រៃជើងសារ		២៣.៤៧៩.៥៧២	៩៥.៤៦៨	១៦.៥៤២.៥៣៤	៦៧.៥២៦
ចំណូលប្រតិបត្តិការផ្សេងៗ	២២	៣.៨៦៨.២៩៤	១៥.៧២៨	២.១១៦.២១៧	៨.៦៣៨
ចំណាយបុគ្គលិក	២៣	(៦១.២១៩.២៤៥)	(២៤៨.៩១៨)	(៥៣.២៧៥.៥០៥)	(២១៧.៤៧១)
ចំណាយរំលស់	២៤	(១៣.៨៧៤.១៥៧)	(៥៦.៤១២)	(១៣.៩៩៦.០២៩)	(៥៧.១៣២)
ចំណាយប្រតិបត្តិការ	២៥	(២៤.១៨០.៤៣៤)	(៩៨.៣១៨)	(២២.៤១១.៥៧៣)	(៩១.៤៨៥)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(១៦.៧១៩.៦៩៤)	(៦៧.៩៨២)	(៨.៩២១.៣៣១)	(៣៦.៤១៧)
ប្រាក់ចំណេញមុនពន្ធដារ		១៩៣.៨៥៩.៣៦៣	៧៨៨.២៣២	១៣៣.២១៨.៥១៨	៥៤៣.៧៩៦
ពន្ធលើប្រាក់ចំណេញ		(៤០.៧១០.០០០)	(១៦៥.៥២៧)	(២៩.៣០៨.០០០)	(១១៩.៦៣៥)
ប្រាក់ចំណេញក្នុងគ្រា		១៥៣.១៤៩.៣៦៣	៦២២.៧០៥	១០៣.៩១០.៥១៨	៤២៤.១៦១
ចំណូលលម្អិតផ្សេងៗ		-	១៣.៧៧៨	-	៨.០៦៥
ចំណូលលម្អិតសរុបក្នុងគ្រា		១៥៣.១៤៩.៣៦៣	៦៣៦.៤៨៣	១០៣.៩១០.៥១៨	៤៣២.២២៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ពេលនេះ។

ធនាគារវប្បធម៌: រោងចក្រ ចំណាត់

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	លានរៀល	
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម										
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០										
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២១៥.០០០.០០០	៨៧៦.១២៥	៣៣៦៦១.៧៧៨	១៣៧.១៧២	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣	១០.១០៩	៤៩៦.៣៨០.១៦២	២.០២២.៧៤៩	
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	៤៨៩.៨៤០	-	-	-	-	-	១២០.០០០.០០០	៤៨៩.៨៤០	
	៣៣៥.០០០.០០០	១.៣៦៥.៩៦៥	៣៣៦៦១.៧៧៨	១៣៧.១៧២	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣	១០.១០៩	៦១៦.៣៨០.១៦២	២.៥១២.៥៨៩	
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	១០៣.៩១០.៥១៨	៤២៤.១៦១	-	១០៣.៩១០.៥១៨	៤២៤.១៦១	
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	៨.០៦៥	-	៨.០៦៥	
	-	-	-	-	១០៣.៩១០.៥១៨	៤២៤.១៦១	៨.០៦៥	១០៣.៩១០.៥១៨	៤៣២.២២៦	
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុន បម្រុងតាមបទប្បញ្ញត្តិ	-	-	៨.៣៩៥.៨៨១	៣៤.៤២៣	(៨.៣៩៥.៨៨១)	(៣៤.៤២៣)	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៥៣៥	-	៨៤១	-	-	-	-	៨.៣៧៦	
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៣៣៥.០០០.០០០	១.៣៧៣.៥០០	៤២.០៥៧.៦៥៩	១៧២.៤៣៦	៣៤៣.២៣៣.០២១	១.៣៨៩.០៨១	១៨.១៧៤	៧២០.២៩០.៦៨០	២.៩៥៣.១៩១	

ធនាគារវឌ្ឍនៈអាស៊ី ចំណាត់

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម									
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៣៥.០០០.០០០	១.៣៥៥.០៧៥	៤២.១៤១.៨៨៧	១៧០.៤៦៤	៣៩០.៦៤៦.៤២៤	១.៥៨២.៣៣០	(២.១៦៥)	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤
បម្លែងពីប្រាក់ចំណេញរក្សាទុក	១១៥.០០០.០០០	៤៦៧.៥៩០	-	-	(១១៥.០០០.០០០)	(៤៦៧.៥៩០)	-	-	-
ការបោះផ្សាយដើមទុនបន្ថែម	៧០.០០០.០០០	២៨៤.៦២០	-	-	-	-	-	៧០.០០០.០០០	២៨៤.៦២០
	៥២០.០០០.០០០	២.១០៧.២៨៥	៤២.១៤១.៨៨៧	១៧០.៤៦៤	២៧៥.៦៤៦.៤២៤	១.១១៤.៧៤០	(២.១៦៥)	៨៣៧.៧៨៨.៣១១	៣.៣៩០.៣២៤
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	១៥៣.១៤៩.៣៦៣	៦២២.៧០៥	-	១៥៣.១៤៩.៣៦៣	៦២២.៧០៥
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១៣.៧៧៨	-	១៣.៧៧៨
	-	-	-	-	១៥៣.១៤៩.៣៦៣	៦២២.៧០៥	១៣.៧៧៨	១៥៣.១៤៩.៣៦៣	៦៣៦.៤៨៣
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	៥.៣២០.៣៨២	២១.៧០២	(៥.៣២០.៣៨២)	(២១.៧០២)	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣.៧៩៥	-	១.៤៣៣	-	-	-	-	១៥.២២៨
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៥២០.០០០.០០០	២.១២១.០៨០	៤៧.៤៦២.២៦៩	១៩៣.៥៩៩	៤២៣.៤៧៥.៤០៥	១.១១៥.៧៤៣	១១.៦១៣	៩៩០.៩៣៧.៦៧៤	៤.០៤២.០៣៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណែង

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
		លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ប្រាក់ចំណេញមុនបង់ពន្ធនិយ័តភាព៖					
ចំណាយរំលស់	២៤	១៣.៨៧៤.១៥៧	៥៦.៤១២	១៣.៩៩៦.០២៩	៥៧.១៣២
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	១៦.៧១៩.៦៩៨	៦៧.៩៨២	៨.៩២១.៣៣១	៣៦.៤១៧
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១០៣.៣៩៨)	(៤២០)	(២២.៣០៥)	(៩១)
ចំណេញពីការកែប្រែតម្លៃសន្យា		(៤៣.៣២៤)	(១៧៦)	-	-
ចំណូលសុទ្ធពីការប្រាក់	២០	(២៨២.៥០៥.០៧១)	(១.១៤៨.៦៦៦)	(២១៣.១៦៤.២១៥)	(៨៧០.១៣៧)
		(៥៨.១៩៨.៥៧៥)	(២៣៦.៦៣៦)	(៥៧.០៥០.៦៤២)	(២៣២.៨៨៣)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		៨៧.៤៧៩.៩៩០	៣៥៥.៦៩៤	(៤៩៦.២៩៥.៤៩៦)	(២.០២៥.៨៧៨)
សមតុល្យនៅធនាគារនានា		(៥៩.៨២៨.៧០៦)	(២៤៣.២៦៤)	(១០៤.៥៨៨.៤៩០)	(៤២៦.៩៣០)
ឥណទានផ្តល់ដល់អតិថិជន		(១.០៣៣.៥៧៨.២៩១)	(៤.២០២.៥២៩)	(៦៦៤.៦២៤.៤៩៥)	(២.៧១២.៩៩៧)
ទ្រព្យសកម្មផ្សេងៗ		(៨.៣០៨.៩៨៧)	(៣៣.៧៨៤)	(១៣.២៨៦.៤៧៧)	(៥៤.២៣៥)
ប្រាក់បញ្ញើរបស់អតិថិជន		១.០៩៦.៩២៣.០១២	៤.៤៦០.០៨៩	១.០៨៧.២៩៣.៨០៥	៤.៤៣៨.៣៣៣
បំណុលផ្សេងៗ		៩.៨០៦.៨៤៦	៣៩.៨៧៤	១៣.៣៧៥.៤៥៤	៥៤.៥៩៩
សាច់ប្រាក់បានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ		៣៤.២៩៥.៣២៩	១៣៩.៤៤៤	(២៣៥.១៧៦.៣៤១)	(៩៥៩.៩៩១)
ការប្រាក់បានទទួល		៣២០.០៣៣.៨៦០	១.៣០១.២៥៨	២៥១.៦៤០.៨០៨	១.០២៧.១៩៨
ការប្រាក់បានបង់		(៤០.៦០០.៥៣២)	(១៦៥.០៨២)	(៣៧.៤៥១.៣៩៤)	(១៥២.៨៧៧)
ពន្ធលើប្រាក់ចំណេញបានបង់		(៤៣.២៩០.៥១៦)	(១៧៦.០១៩)	(១២.០៩១.៣៧៤)	(៤៩.៣៥៧)
សាច់ប្រាក់សុទ្ធបានពី/(ប្រើប្រាស់ក្នុង)សកម្មភាពប្រតិបត្តិការ		២៧០.៤៣៨.១៤១	១.០៩៩.៦០១	(៣៣.០៧៨.៣០១)	(១៣៥.០២៧)

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញមូលបត្រវិនិយោគ	-	-	(៣.២០២.០៤៩)	(១៣.០៧១)
សាច់ប្រាក់បានពីការលក់ មូលបត្រវិនិយោគ	-	-	២៩.៨០០.១៦២	១២១.៦៤៤
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៨.៦០៩.៣៩១)	(៣៥.០០៦)	(១០.៦៩៨.៨១៣)	(៤៣.៦៧៣)
ការទិញទ្រព្យសកម្មអរូបី	(៦.៣៧៧.៨៦១)	(២៥.៩៣២)	(១.៥៤២.១៩៣)	(៦.២៩៥)
សាច់ប្រាក់បានពីការលក់ទ្រព្យ សម្បត្តិ និងបរិក្ខារ	១០៣.៣៩៨	៤២០	២២.៨៨២	៩៣
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/បានពី សកម្មភាពវិនិយោគ	(១៤.៨៨៧.៨៤៥)	(៦០.៥១៨)	១៤.៣៧៩.៩៨៩	៥៨.៦៩៨
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបោះផ្សាយដើមទុនបន្ថែម	៧០.០០០.០០០	២៨៤.៦២០	១២០.០០០.០០០	៤៨៩.៨៤០
សាច់ប្រាក់បានពីប្រាក់កម្ចី	៣២៩.៥០៤.៦០១	១.៣៣៩.៧៦៦	៣៨២.៩៤១.៦៨៩	១.៥៦៣.១៦៨
ការទូទាត់សងប្រាក់កម្ចី	(២៩៧.៧០០.៨៨៩)	(១.២១០.៤៥២)	(៤៥៤.៧៤២.៨៤៤)	(១.៨៥៦.២៦០)
ការទូទាត់សងអនុបណ្ណាល	(១៤.២០០.០០០)	(៥៧.៧៣៧)	(៩.០០០.០០០)	(៣៦.៧៣៨)
ការទូទាត់សងប្រាក់ដើមកតិសន្យា	(៦.១៣១.៣៦៦)	(២៤.៩៣០)	(៤.៦៨៦.៤០៧)	(១៩.១៣០)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	៨១.៤៧២.៣៤៦	៣៣១.២៦៧	៣៤.៥១២.៤៣៨	១៤០.៨៨០
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣៣៧.០២៦.៦៣៣	១.៣៧០.៣៥០	១៥.៨១៤.១២៦	៦៤.៥៥១
សាច់ប្រាក់និងសាច់ប្រាក់ សមមូលនាដើមគ្រា	៥៩៥.២២០.៣៨៨	២.៤០៧.៦៦៦	៧១១.៨៨១.៦៩៩	២.៩០០.៩១៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៤.៦២០	-	១៨.០៨៤
សាច់ប្រាក់និងសាច់ប្រាក់ សមមូលនាចុងគ្រា	២៧	៩៣២.២៤៧.០២១	៧២៧.៦៩៥.៨២៥	២.៩៨៣.៥៥៣

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការបង្វែងប្រាក់ចំណេញរក្សាទុករបស់ធនាគារចំនួន ១១៥ លានដុល្លារអាមេរិក ទៅជាមូលធនដែលធ្វើឱ្យដើមទុនសរុបកើនដល់ ៤៥០ លានដុល្លារអាមេរិកដែលស្មើនឹង ៤៥០.០០០ ភាគហ៊ុន។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១. រំពឹងធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុង ការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ ១៤១ ១៤៦ ១៤៨ និង១៤៨ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និងលេខ ១៥ និង ១៥៣ អា បេ សេ សេ ផ្លូវលេខ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិទី៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍សង្ខេបបណ្តោះអាសន្ន ត្រូវបានរៀបចំឡើង ដោយអនុលោមតាម ស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយការអានរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន គួរតែមានការភ្ជាប់ ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសេចក្តីជូន ដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅអំឡុងពេលការិយបរិច្ឆេទបណ្តោះអាសន្ននេះ។

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឱ្យគណៈគ្រប់គ្រង ធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងសមតុល្យទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ធនាគារវិស័យហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ(ត)

នៅក្នុងការរៀបចំឡើងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ការវិនិច្ឆ័យសំខាន់ៗ ដែលត្រូវបានធ្វើដោយគណៈគ្រប់គ្រងក្នុងការអនុវត្តនូវគោលនយោបាយ គណនេយ្យ និង ប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ គឺដូចនឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែរ ។

២.៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅ និងគោលនយោបាយរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គឺដូចនឹងអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

២.៤ ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយឡែកខ្ទង់ចំណូល និងចំណាយ នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	<u>អត្រាចុងការិយបរិច្ឆេទ</u>	<u>អត្រាមធ្យម៩ខែ</u>	<u>អត្រាមធ្យម៣ខែ</u>
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៤.០៧៩	៤.០៦៦	៤.០៧៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤.០៤៥	គ្មាន	គ្មាន
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៤.១០០	៤.០៨២	៤.០៩៥

ធនាគារវិស័យ: អេស៊ី ប៊ីកាត

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យត្រូវបានអនុវត្ត ដោយមានសង្គតិភាព ដូចរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លើកលែងតែ ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម។

៣.១ ស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទនេះ

ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦	<i>សម្បទានការជួលដែលទាក់ទងនឹងកូវីដ-១៩</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ CIAS ៣៩ CIFRS ៧ CIFRS ៤ និង CIFRS ១៦	<i>កំណែទម្រង់ទៅលើគោលការណ៍អត្រាការប្រាក់ - ដំណាក់កាលទី២</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦	<i>សម្បទានការជួលដែលទាក់ទងនឹងកូវីដ-១៩ ក្រោយថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១</i>

ការអនុវត្ត ស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មទាំងនេះ មិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

៣.២ ស្តង់ដារថ្មី និងកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧	<i>កិច្ចសន្យាខាតបង់ - ថ្លៃដើមក្នុងការបំពេញកិច្ចសន្យា</i>
ការកែសម្រួលប្រចាំឆ្នាំទៅលើស្តង់ដារ ២០១៨-២០២០	<i>CIFRS - ការធ្វើវិសោធនកម្មទៅលើ CIFRS ១ ការអនុវត្តជាលើកដំបូងនៃស្តង់ដារ CIFRS</i>
	<i>- ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ</i>
	<i>- ការធ្វើវិសោធនកម្មទៅលើឧទាហរណ៍ពន្យល់លើ CIFRS ១៦</i>
	<i>- ការធ្វើវិសោធនកម្មទៅលើ CIAS ៤១ កសិកម្ម</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១៦	<i>ទ្រព្យសម្បត្តិ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេលការដាក់ប្រើប្រាស់</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ៣	<i>យោងនៃក្របខណ្ឌទស្សនទាន</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១	<i>ចំណាត់ថ្នាក់បំណុលជាអយ្យការ ឬអន្តរាគមន៍</i>
CIFRS ១៧	<i>កិច្ចសន្យាធានារ៉ាប់រង</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ១០ និង CIAS ២៨	<i>ការលក់ ឬការធ្វើវិភាគទាននៃទ្រព្យសម្បត្តិរវាងអ្នកវិនិយោគ និង ញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ៨	<i>និយមន័យនៃការប៉ាន់ស្មានគណនេយ្យ</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១ និង របាយការណ៍អនុវត្តទី២ នៃស្តង់ដារ CIFRS	<i>ការបង្ហាញនៃគោលនយោបាយគណនេយ្យ</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១២	<i>ពន្ធពន្យារទៅលើទ្រព្យសកម្មនិងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ</i>

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារ ដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងពេលអនាគតឡើយ។

ធនាគារវប្បធម៌ អេស៊ី ប័កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤១៦.៦៣៦.១២១	១.៦៩៩.៤៥៩	៣៦០.១៦០.៩៤៦	១.៤៥៦.៨៥១
សាច់ប្រាក់កំពុងប្រមូល	២៧.៦៤៣.៩៨១	១១២.៧៦០	១៧.៩៤០.៤២៧	៧២.៥៦៩
	<u>៤៤៤.២៨០.១០២</u>	<u>១.៨១២.២១៩</u>	<u>៣៧៨.១០១.៣៧៣</u>	<u>១.៥២៩.៤២០</u>

៥. សមតុល្យនៃធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់តម្កល់ធានាលើដើមទុន (ក)	៥២.០០៤.៦៧៧	២១២.១២៧	៣៣.៥១៥.១៥៨	១៣៥.៥៦៩
ទុនបម្រុងកាតព្វកិច្ច (ខ)	៤០៥.៨៣៥.៤៨៧	១.៦៥៥.៤០៣	៣៤៩.៥០១.៤៨០	១.៤១៣.៧៣៣
គណនីចរន្ត	១៤៦.៥៥៣.៦៦៨	៥៩៧.៧៩២	១៣៨.៦១២.០៤៣	៥៦០.៦៨៦
មូលបត្រអាចជួញដូរបាន (NCD)	៨៥៥.៤០៣.១២១	៣.៤៨៩.១៩០	៩៥៩.៩៩៨.០២០	៣.៨៨៣.១៩២
	<u>១.៩៥៩.៧៩៦.៩៤៣</u>	<u>៥.៩៥៤.៥១២</u>	<u>១.៤៨១.៦២៦.៧០១</u>	<u>៥.៩៥៣.១៨០</u>

(ក) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៧៧-០១-១៣៦ចុះ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន ១០% នៃដើមទុនដែលបានចុះបញ្ជីសរុបរបស់ខ្លួន ។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និង ត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រាចាប់ពី ០,០៤% ទៅ ០,០៦% ក្នុងមួយឆ្នាំ (២០២០៖ ០,០៦% ទៅ ០,៤៧% ក្នុងមួយឆ្នាំ)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និង ប្រាក់កម្ចីបរទេស។ វាត្រូវបានរក្សាទុកដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៧៧-០២០-២៣០ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយវត្ថុក្រៅពីប្រាក់រៀល។ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនដំណឹងលេខ ៨១៣-០២១-៣៦៣ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុដែលបញ្ជាក់ពីការបន្តការរក្សាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧% សម្រាប់ប្រាក់រៀលនិងដុល្លារអាមេរិក។

ធនាគារវប្បធម៌ អេស៊ី ប៊ីកាត

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

៦. សមតុល្យនៅធនាគារនានា

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនៅធនាគារនានា				
វាស់វែងតាមតម្លៃដករំលស់	៥៩២.៨៥១.៤១៣	២.៤១៨.២៤១	៣២៦.៧២៥.៦២៥	១.៣២១.៦០៥
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(១.០៣៥.៦៣២)	(៤.២២៤)	(៧៦៩.១២៨)	(៣.១១១)
	<u>៥៩១.៨១៥.៧៨១</u>	<u>២.៤១៤.០១៧</u>	<u>៣២៥.៩៥៦.៤៩៧</u>	<u>១.៣១៨.៤៩៤</u>

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅតម្លៃរំលស់				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	៩.៩៥៦.៩៣១	៤០.៦១៤	១០.៣០៥.៤៧១	៤១.៦៨៦
ឥណទានរយៈពេលវែង	៤.២៤៦.៦១៤.៤៣៩	១៧.៣២១.៩៩០	៣.៤៧០.២៦៣.៨១៨	១៤.០៣៧.២១៦
ឥណទានវិបារូប័ន	៥១៣.០៦៣.៦៧១	២.០៩២.៧៨៧	២៨៨.៦៤៣.៤៣១	១.១៦៧.៥៦៣
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	៧៩.៨៤៥.៥៩៩	៣២៥.៦៩០	៤៣.៩៣៣.៩៤២	១៧៧.៧១២
ឥណទានយានយន្ត	៧.៣៧៧.៩៧៨	៣០.០៩៥	៣.៨១៣.៤៧៥	១៥.៤២៦
ឥណទានផ្តល់ដល់បុគ្គលិក	១៦.០៤២.២២៤	៦៥.៤៣៦	១៤.៧២២.៨៤៧	៥៩.៥៥៤
ឥណទានបុគ្គល	១.០៦៨.០១៨	៤.៣៥៧	៤៥២.០៤៧	១.៨២៩
ប័ណ្ណឥណទាន	១.២៩០.៣៥៩	៥.២៦៤	១.២៣៦.៥១៨	៥.០០២
ឥណទានដុលសរុប	<u>៤.៨៧៥.២៥៩.២១៩</u>	<u>១៩.៨៨៦.១៨៣</u>	<u>៣.៨៣៣.៣៧១.៥៤៩</u>	<u>១៥.៥០៥.៩៨៨</u>
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៣៤.៩៣៨.១៦៤)	(១៤២.៥១៣)	(១៨.៧៧២.១៣៥)	(៧៥.៩៣៣)
	<u>៤.៨៤០.៣២១.០៥៥</u>	<u>១៩.៧៤៣.៦៧០</u>	<u>៣.៨១៤.៥៩៩.៤១៤</u>	<u>១៥.៤៣០.០៥៥</u>

ធនាគារវប្បធិការអភិវឌ្ឍន៍ បំណុល

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

៨. មូលបត្រវិនិយោគ

	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
មូលបត្រវិនិយោគនៅតម្លៃ រំលស់	៧.៤៩០.៨៣៤	៣០.៥៥៥	៧.៤៦៧.៥៩១	៣០.២០៦
សំវិធានធានលើការខាតបង់ពី ឱនភាពនៃតម្លៃ	(៣២.០៧៤)	(១៣១)	(៣៣.៥០៥)	(១៣៥)
	<u>៧.៤៥៨.៧៦០</u>	<u>៣០.៤២៤</u>	<u>៧.៤៣៤.០៨៦</u>	<u>៣០.០៧១</u>

ធនាគារវប្បធានៈអាស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	បរិក្ខារការិយាល័យ			កុំព្យូទ័រនិងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	លានរៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
តម្លៃដើម	២៥.២៧០.៦៧៣	១៤.៣២៦.៧៧២	១.៧២៩.៦១៥	៣១.០៤២.៨៦៩	១៤៥.៨០១	៧២.៥១៥.៧៣០	២៩៣.៣២៦
រំលស់បង្គរ	៨.៨៥៩.៦៥៣	៧.១៩៦.៦០៦	១.១៩០.៩០៧	១៣.៥៣៦.៦៧៤	-	៣០.៧៨៣.៨៤០	១២៤.៥២១
តម្លៃយោង	១៦.៤១១.០២០	៧.១៣០.១៦៦	៥៣៨.៧០៨	១៧.៥០៦.១៩៥	១៤៥.៨០១	៤១.៧៣១.៨៩០	១៦៨.៨០៥

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	បរិក្ខារការិយាល័យ			កុំព្យូទ័រនិងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	លានរៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១							
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៥.២៧០.៦៧៣	១៤.៣២៦.៧៧២	១.៧២៩.៦១៥	៣១.០៤២.៨៦៩	១៤៥.៨០១	៧២.៥១៥.៧៣០	២៩៣.៣២៦
ការទិញបន្ថែម	៥៧.៧៧៥	៦៩៤.៣៩១	២៨៥.៩២៥	៥.១៥១.៥០៩	២.៤១៩.៧៩១	៨.៦០៩.៣៩១	៣៥.០០៦
ការផ្ទេរ	៨៦១.៩៩៩	៩៨.២៤៨	-	-	(៩៦០.២៤៧)	-	-
ការលក់ចេញ	-	-	(២១៩.៣៦៩)	(៥៩.៣៥៣)	-	(២៧៨.៧២២)	(១.១៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	២.៥៧៣
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	២៦.១៩០.៤៤៧	១៥.១១៩.៤១១	១.៧៩៦.១៧១	៣៦.១៣៥.០២៥	១.៦០៥.៣៥៥	៨០.៨៤៦.៣៩៩	៣២៩.៧៧២
រំលស់បង្ករ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៨.៨៥៩.៦៥៣	៧.១៩៦.៦០៦	១.១៩០.៩០៧	១៣.៥៣៦.៦៧៤	-	៣០.៧៨៣.៨៤០	១២៤.៥២១
រំលស់	២.៦៩៨.៣៩៤	១.៨៧៥.៣៥៨	១៨៤.០៩១	២.២៩៧.៧៦១	-	៧.០៥៥.៦០៤	២៨.៦៨៨
ការលក់ចេញ	-	-	(២១៩.៣៦៩)	(៥៩.៣៥៣)	-	(២៧៨.៧២២)	(១.១៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១.១៣៤
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១១.៥៥៨.០៤៧	៩.០៧១.៩៦៤	១.១៥៥.៦២៩	១៥.៧៧៥.០៨៨	-	៣៧.៥៦០.៧២២	១៥៣.២១០
តម្លៃយោង							
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១៤.៦៣២.៤០០	៦.០៤៧.៤៤៧	៦៤០.៥៤២	២០.៣៥៩.៩៣៧	១.៦០៥.៣៥៥	៤៣.២៨៥.៦៧៧	១៧៦.៥៦២

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះភតិសន្យាលើការជួលទ្រព្យសកម្មរួមមានអាគារការិយាល័យ និងយានយន្ត។ ព័ត៌មានស្តីអំពីភតិសន្យាដែលធនាគារគឺជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម។

	អាគារ		សរុប	
	ការិយាល័យ	យានយន្ត		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
តម្លៃដើម	៤៧.៨៥២.២៣៣	២.២០៣.២០៤	៥០.០៥៥.៤៣៧	២០២.៤៧៤
រំលស់បង្គរ	១៤.៦៩៥.៤៣៧	១.៦៤០.៩២៦	១៦.៣៣៦.៣៦៣	៦៦.០៨០
តម្លៃយោង	៣៣.១៥៦.៧៩៦	៥៦២.២៧៨	៣៣.៧១៩.០៧៤	១៣៦.៣៩៤
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៧.៨៥២.២៣៣	២.២០៣.២០៤	៥០.០៥៥.៤៣៧	២០២.៤៧៤
ការទិញបន្ថែម	៧.១២៦.០១០	៧៦៥.៤១០	៧.៨៩១.៤២០	៣២.០៨៧
ការកែប្រែភតិសន្យា	(៥៧៦.៥៨៨)	(១០៨.៦២១)	(៦៨៥.២០៩)	(២.៧៨៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.៧៩៥
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៥៤.៤០១.៦៥៥	២.៨៥៩.៩៩៣	៥៧.២៦១.៦៤៨	២៣៣.៥៧០
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១៤.៦៩៥.៤៣៧	១.៦៤០.៩២៦	១៦.៣៣៦.៣៦៣	៦៦.០៨០
រំលស់	៤.៩៥៣.៩៤១	៥១៦.០៣៦	៥.៤៧០.៩៧៧	២២.២៤១
ការកែប្រែភតិសន្យា	(២៥.៥១២)	(៤២.៨៤៣)	(៦៨.៣៥៥)	(២៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៦២៦
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១៩.៦២៣.៨៦៦	២.១១៤.១១៩	២១.៧៣៧.៩៨៥	៨៨.៦៦៩
តម្លៃយោង				
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៣៤.៧៧៧.៧៨៩	៧៤៥.៨៧៤	៣៥.៥២៣.៦៦៣	១៤៤.៩០១

ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ត)

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញបូជា

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ ២៤)	១.៨៧៧.៦៦០	៧.៦៥៣	១.៦៣២.៤៦៣	៦.៦៨៥
ចំណាយការប្រាក់លើភតិសន្យាបំណុល (កំណត់សម្គាល់ ២០)	៤៦៦.៤៩៤	១.៩០១	៤៥៦.១៥៥	១.៨៦៨
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម ដែលមានតម្លៃទាប និងភតិសន្យារយៈ ពេលខ្លី	៨៣០.២៣៣	៣.៣៨៤	៨៤៩.៣៥៣	៣.៤៧៨
	<u>៣.១៧៤.៣៨៧</u>	<u>១២.៩៣៨</u>	<u>២.៩៣៧.៩៧១</u>	<u>១២.០៣១</u>
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ ២៤)	៥.៤០១.៦២២	២១.៩៦៣	៤.៤៨៧.២៦៥	១៨.៣១៧
ចំណាយការប្រាក់លើភតិសន្យាបំណុល (កំណត់សម្គាល់ ២០)	១.៣៩៦.៣៤៩	៥.៦៧៨	១.១៩៤.៨២២	៤.៨៧៧
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម ដែលមានតម្លៃទាប និងភតិសន្យារយៈ ពេលខ្លី	២.៥៥០.១០៧	១០.៣៦៩	៣.១៨៩.៤០៥	១៣.០១៩
	<u>៩.៣៤៨.០៧៨</u>	<u>៣៨.០១០</u>	<u>៨.៨៧១.៤៩២</u>	<u>៣៦.២១៣</u>

ធនាគារវិនិយោគស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១១. ទ្រព្យសកម្មអន្តរកាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម	១២.៨៥៣.៨៣៩	៥១.៩៩៤
រំលស់បង្គរ	៣.៩២២.៤០៩	១៥.៨៦៦
សមតុល្យចុងគ្រា	៨.៩៣១.៤៣០	៣៦.១២៨

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម		
ថ្ងៃទី១ ខែមករា	១២.៨៥៣.៨៣៩	៥១.៩៩៤
ការទិញបន្ថែម	៦.៣៧៧.៨៦១	២៥.៩៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥២០
	១៩.២៣១.៧០០	៧៨.៤៤៦
រំលស់បង្គរ		
ថ្ងៃទី១ ខែមករា	៣.៩២២.៤០៩	១៥.៨៦៦
រំលស់	១.៤១៦.៩៣១	៥.៧៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៥២
	៥.៣៣៩.៣៤០	២១.៧៧៩
សមតុល្យចុងគ្រា	១៣.៨៩២.៣៦០	៥៦.៦៦៧

ធនាគារវិជ្ជាជីវៈស៊ី ប៊ី កាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១២. ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារត្រូវបានកាត់កង នៅពេលមានការអនុញ្ញាតដោយច្បាប់ក្នុងការកាត់ កងរវាងទ្រព្យសកម្មពន្ធបច្ចុប្បន្ន និងបំណុលពន្ធបច្ចុប្បន្នហើយនៅពេលដែលពន្ធពន្យារស្ថិតក្រោមអាជ្ញាធរពន្ធ តែមួយ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មពន្ធពន្យារ	១០.៣៩៨.៣៣១	៤២.៤១៥	៧.០៨២.៩៧០	២៨.៦៥១
បំណុលពន្ធពន្យារ	(១.៨៨៩.៧៨២)	(៧.៧០៩)	(១.៤១៤.៨៥៦)	(៥.៧២៣)
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	៨.៥០៨.៥៤៩	៣៤.៧០៦	៥.៦៦៨.១១៤	២២.៩២៨

ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ កើតឡើងបណ្តាលមកពីធាតុនៃទ្រព្យសកម្មពន្យារដូចជា សំវិធានធនលើ ការខាតបង់ឱនភាពតម្លៃ ចំណូលកម្រៃសេវាឥណទាន និងកម្រៃសេវាកាតពន្យារ និងបង្កប្រាក់លើកទឹកចិត្ត របស់គណៈគ្រប់គ្រង និងធាតុនៃបំណុលពន្ធពន្យារ ដូចជាទ្រព្យសកម្មដែលអាចរំលស់បាន និងការប្រាក់ពន្យារ។

១៣. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កក់និងប្រាក់បង់មុន	១៨.៦៧២.៨៤៩	៧៦.១៦៧	១៣.៣៣៣.៤៩៦	៥៣.៩៣៤
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram និងគណនីត្រូវ ទទួលផ្សេងៗ	១១.៩៩៤.៧៦០	៤៨.៩២៧	១០.១០៨.១៤១	៤០.៨៨៧
ការចំណាយបុរេប្រទាន	៤.២០២.៧៩៩	១៧.១៤៣	៣.៩៦១.១៨៨	១៦.០២៣
ការផ្គត់ផ្គង់កាត	៣.៧១២.៣២៥	១៥.១៤២	៣.០៨៥.៩៧៩	១២.៤៨៣
ការវិនិយោគផ្សេងៗ	៧៦.១៨៥	៣១១	២៥.៥៨៨	១០៤
	៣៨.៦៥៨.៩១៨	១៥៧.៦៩០	៣០.៥១៤.៣៩២	១២៣.៤៣១

ធនាគារវិជ្ជាជីវៈអេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គណនីសន្សំ	៣.៨៣៣.០០១.៧២៨	១៥.៦៣៤.៨១៤	៣.០៣៨.៥៩៩.១៩៤	១២.២៩១.១៣៤
គណនីចរន្ត	១.១៦៣.៧៧២.៥០២	៤.៧៤៧.០២៨	៨៦៨.៦៤៨.៩៣៨	៣.៥១៣.៦៨៥
ប្រាក់បញ្ញើមានកាលកំណត់	៩៧២.០៧៧.៣២៧	៣.៩៦៥.១០៣	៩៦៤.១៤៧.៦៧៤	៣.៨៩៩.៩៧៧
ប្រាក់បញ្ញើកម្រិតទុក	៤២៣.៥៦៩	១.៧២៨	៧២.៥៧០	២៩៤
	៥.៩៦៩.២៧៥.១២៦	២៤.៣៤៨.៦៧៣	៤.៨៧១.៤៦៨.៧៧៦	១៩.៧០៥.០៩០

១៥. មូលបត្របំណុល

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សញ្ញាប័ណ្ណសាជីវកម្ម	២០.៨៣៦.៧៧៥	៨៤.៩៩៣	២១.២៨២.០៨៨	៨៦.០៨៦

ការប្រាក់ត្រូវទូទាត់ជារៀងរាល់ពាក់កណ្តាលឆមាស។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារបានធ្វើការទូទាត់ ការប្រាក់លើមូលបត្របំណុល ជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ៤.៩៤២ លានរៀល ឬប្រមាណ ១.២១១.៥២៦ ដុល្លារអាមេរិក (២០២០៖ ៤.៩៣៦ លានរៀល ឬ ប្រមាណ ១.២០៣.៩៧១ ដុល្លារអាមេរិក) ។

១៦. ប្រាក់កម្ចី

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ប្រាក់កម្ចីនៅតម្លៃរំលស់</i>				
ប្រតិបត្តិការផ្តល់សន្ទនីយភាព				
ដោយមានការធានា (ក)	២៤៩.០៣០.១២១	១.០១៥.៧៩៤	២២៥.៨៥៣.៥០១	៩១៣.៥៧៧
ប្រាក់កម្ចីពីធនាគារ (ខ)	២៨.០២៣.៧២៦	១១៤.៣០៩	១៦.១៥០.៥៩០	៦៥.៣៣០
	២៧៧.០៥៣.៨៤៧	១.១៣០.១០៣	២៤២.០០៤.០៩១	៩៧៨.៩០៧

ធនាគារវិស័យស្តុកស្តុម បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១៦. ប្រាក់កម្ចី (ត)

(ក) នេះតំណាងឱ្យប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ចំនួន ២៤ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ខែ រហូតដល់ ១២ខែ។

(ខ) នេះតំណាងឱ្យប្រាក់កម្ចីពីធនាគារផ្សេងៗ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៥ខែ រហូតដល់ ៧ឆ្នាំ (២០២០៖ ២ខែ ដល់ ៧ឆ្នាំ)។

LPCO ដែលទទួលបានពីធនាគារជាតិនៃកម្ពុជា ត្រូវបានធានាពេញលេញដោយមូលបត្រអាចជួញដូរបាន (NCD) ជាប្រាក់ដុល្លារអាមេរិក។ ប្រាក់កម្ចីផ្សេងទៀត ពុំមានទ្រព្យធានានោះទេ ។ ប្រាក់កម្ចីខាងលើ ចំណាយអត្រាការប្រាក់ថេរចាប់ពី ០,៤៥% ទៅ ៦,៨៤% ក្នុងមួយឆ្នាំ (២០២០៖ ០,៤២% ទៅ ៦,៨៤%)។

១៧. អនុបំណុល

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ធនាគារជាតិនៃប្រទេសកាណាដា	១០៤.២៤៨.៩៣២	៤២៥.២៣១	១១៧.០២៣.០៣៥	៤៧៣.៣៥៨

អនុបំណុលខាងលើ ពុំមានទ្រព្យធានា និងមានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ៧,២២% ទៅ ៨,៩៨% (២០២០៖ ៧,២២% ទៅ ៨,៩៨% ក្នុងមួយឆ្នាំ) ដែលមានកាលកំណត់សងរយៈពេល ៧ឆ្នាំ។

ធនាគារវិជ្ជាជីវៈ ប័កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១៨. បំណុលតតិសន្យា

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	៧.៦០៣.៤៩៥	៣១.០១៥	៧.៥០៥.៦២២	៣០.៣៦០
ឆ្នាំទី២	៧.៣២៧.០៩៣	២៩.៨៨៧	៦.៤៧០.៥៣៤	២៦.១៧៣
ឆ្នាំទី៣	៧.០៣២.២៧៣	២៨.៦៨៥	៦.២៦២.៦៧៤	២៥.៣៣៣
ឆ្នាំទី៤	៦.២៧៣.២៣៨	២៥.៥៨៩	៥.៩៦៥.១២៩	២៤.១២៩
ឆ្នាំទី៥	៥.៧១៣.០២២	២៣.៣០៣	៥.៤៩០.៨២៤	២២.២១០
តទៅមុខ	១០.៦៩៧.៩០៥	៤៣.៦៣៦	១០.៨៩៨.៩៧០	៤៤.០៨៧
	៤៤.៦៤៧.០២៦	១៨២.១១៥	៤២.៥៩៣.៧៥៣	១៧២.២៩២
ដក ៖ ការប្រាក់មិនទាន់ទទួលស្គាល់	(៦.៦៤៨.២៤០)	(២៧.១១៨)	(៦.៨៧១.៨៥១)	(២៧.៧៩៦)
	៣៧.៩៩៨.៧៨៦	១៥៤.៩៩៧	៣៥.៧២១.៩០២	១៤៤.៤៩៦

១៩. បំណុលផ្សេងៗ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយបង្ក	៣២.៧៩៨.៦៦៥	១៣៣.៧៨៦	២៧.៧៣២.១០៨	១១២.១៧៦
ការផ្ទេរសាច់ប្រាក់ដែលកំពុង				
ដំណើរការ	៥.៨៦៩.៦៦៧	២៣.៩៤២	១.៥៩២.៦០៦	៦.៤៤២
គណនីត្រូវទូទាត់អោយ				
Master/VisaCard និងMoneyGram				
និងបំណុលត្រូវទូទាត់ផ្សេងៗ	៣.៨៥៣.៩៤៦	១៥.៧២២	៣.៧៩០.៧១៦	១៥.៣៣៣
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	៣.៤៤១.៨៦៤	១៤.០៣៩	២.៨១៤.៥៨៦	១១.៣៨៥
ពន្ធផ្សេងៗត្រូវទូទាត់	៤៨៦.៤២៥	១.៩៨៤	៧១៣.៧០៥	២.៨៨៧
សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ	២៦៣.១៤៣	១.០៧៣	១៣៤.៣៩៩	៥៤៤
	៤៦.៧១៣.៧១០	១៩០.៥៤៦	៣៦.៧៧៨.១២០	១៤៨.៧៦៧

ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២០. ចំណូលសុទ្ធពីការប្រាក់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	១១៤.៩២៥.០៣៨	៤៦៨.៤៣៤	៨៨.៦៣៤.៨៥១	៣៦២.៩៦០
សមតុល្យនៅធនាគារជាតិនៃ កម្ពុជានិងធនាគារនានា	២.២៨៣.៨២៩	៩.៣០៩	១.៨៦៨.៤៣២	៧.៦៥១
មូលបត្រវិនិយោគ	១៥៩.៤៧៣	៦៥០	១០១.១៦០	៤១៤
ផ្សេងៗ	៣៧.៧៧៧	១៥៤	២៩.៧០៧	១២២
	១១៧.៤០៦.១១៧	៤៧៨.៥៤៧	៩០.៦៣៤.១៥០	៣៧១.១៤៧
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	៩.៥០៥.៣៩៨	៣៨.៧៤៤	១០.២៩៤.៨០៧	៤២.១៥៧
អនុបំណុល	២.១៩៦.៩០៧	៨.៩៥៥	២.៤៥៨.២៣៧	១០.០៦៦
ប្រាក់កម្ចី	៣.០៤៣.១៣៤	១២.៤០៤	១.៩២៣.៣៣៩	៧.៨៧៦
បំណុលភតិសន្យា	៤៦៦.៤៩៤	១.៩០១	៤៥៦.១៥៥	១.៨៦៨
មូលបត្របំណុល	៤០២.៩១២	១.៦៤២	៤០០.៩៣៨	១.៦៤៣
	១៥.៦១៤.៨៤៥	៦៣.៦៤៦	១៥.៥៣៣.៤៧៦	៦៣.៦១០
ចំណូលសុទ្ធពីការប្រាក់	១០១.៧៩១.២៧២	៤១៤.៩០១	៧៥.១០០.៦៧៤	៣០៧.៥៣៧

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២០. ចំណូលសុទ្ធពីការប្រាក់ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៣២៣.០៧៧.៧៤៣	១.៣១៣.៦៣៤	២៤៩.៩០៥.២៤៩	១.០២០.១១៣
សមតុល្យនៅធនាគារជាតិនៃ				
កម្ពុជានិងធនាគារនានា	៥.៩៥២.៨២១	២៤.២០៤	៦.៧៩២.១៩៥	២៧.៧២៦
មូលបត្រវិនិយោគ	៤៧៩.៣៩០	១.៩៤៩	៤១៦.៨៥៨	១.៧០២
ផ្សេងៗ	១០២.៣៦៥	៤១៧	២៥៣.០៥១	១.០៣៣
	៣២៩.៦១២.៣១៩	១.៣៤០.២០៤	២៥៧.៣៦៧.៣៥៣	១.០៥០.៥៧៤
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	២៨.៣៥៨.៥៧៧	១១៥.៣០៦	២៧.៤៥៩.៣០១	១១២.០៨៩
អនុបំណុល	៦.៧៨៣.៤៧៩	២៧.៥៨២	៧.៦៧៨.៩០៣	៣១.៣៤៥
ប្រាក់កម្ចី	៩.៣៥៧.៣១៧	៣៨.០៤៧	៦.៦៦៦.១៤១	២៧.២១១
បំណុលភតិសន្យា	១.៣៩៦.៣៤៩	៥.៦៧៨	១.១៩៤.៨២២	៤.៨៧៧
មូលបត្របំណុល	១.២១១.៥២៦	៤.៩២៥	១.២០៣.៩៧១	៤.៩១៥
	៤៧.១០៧.២៤៨	១៩១.៥៣៨	៤៤.២០៣.១៣៨	១៨០.៤៣៧
ចំណូលសុទ្ធពីការប្រាក់	២៨២.៥០៥.០៧១	១.១៤៨.៦៦៦	២១៣.១៦៤.២១៥	៨៧០.១៣៧

ធនាគារវិជ្ជាជីវៈកម្ពុជា បំណែង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២១. ចំណូលសុទ្ធពីកម្រៃលើសារ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីកម្រៃជើងសារ				
កម្រៃពីប័ណ្ណMaster/VisaនិងUPI	៣.២៦២.៩៥៣	១៣.៣០០	៤.០២៤.៨៧១	១៦.៤៨២
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	២.៧៩១.៣៦៤	១១.៣៧៨	១.៨៥៤.២៣៩	៧.៥៩៣
កម្រៃពីកិច្ចសន្យាឥណទាន និងការ ទូទាត់ឥណទានមុនពេលកំណត់	២.២៣៣.៤៨២	៩.១០៤	១.៣៦០.២៥៦	៥.៥៧០
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	១.៣៤៣.០០០	៥.៤៧៤	៨២៦.០៥០	៣.៣៨៣
កម្រៃពីលេខគណនីពិសេស	៩១៥.១៣៩	៣.៧៣០	១.៣៩៨.៨៣០	៥.៧២៨
កម្រៃពីE-wallet	៦៤៦.១២៦	២.៦៣៣	៣១០.២៤៣	១.២៧០
កម្រៃជើងសារពីសេវាធានារ៉ាប់រង	៣៤៤.០៩៥	១.៤០៣	៦៨៧.០៣៣	២.៨១៣
កម្រៃប្រព័ន្ធ	២១៥.៥២៥	៨៧៨	១៩១.០៤០	៧៨២
កម្រៃផ្សេងៗ	៩០៣.០០១	៣.៦៨០	៤៥១.៥៦៦	១.៨៥០
	១២.៦៥៥.៦៨៥	៥១.៥៨០	១១.១០៤.១២៨	៤៥.៤៧១
ចំណាយលើកម្រៃជើងសារ				
ចំណាយពីសេវាប័ណ្ណMaster/Visa និងUPI	៤.៤៨៨.៥៧៣	១៨.២៩៥	៣.៥០៣.៩១៩	១៤.៣៤៩
ចំណាយសេវាធានារ៉ាប់រងនិងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	៦៨៧.៦៧៧	២.៨០៣	៤៣៦.៨៨៧	១.៧៨៩
ចំណាយផ្សេងៗ	១០៧.៤៧៨	៤៣៨	១០០	-
	៥.២៨៣.៧២៨	២១.៥៣៦	៣.៩៤០.៩០៦	១៦.១៣៨
ចំណូលសុទ្ធពីកម្រៃជើងសារ	៧.៣៧១.៩៥៧	៣០.០៤៤	៧.១៦៣.២២២	២៩.៣៣៣

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២១. ចំណូលសុទ្ធពីកម្រៃលើសារ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីកម្រៃជើងសារ				
កម្រៃពីប័ណ្ណ Master/Visa និង UPI	១៣.៤៦៣.៩៤០	៥៤.៧៤៤	១២.២២១.៣២០	៤៩.៨៨៧
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	៧.៥១១.៨៨០	៣០.៥៤៣	៥.០៤៣.៥៦៨	២០.៥៨៨
កម្រៃពីកិច្ចសន្យាឥណទាន និងការ ទូទាត់ឥណទានមុនពេលកំណត់	៥.៣១១.៦៤៨	២១.៥៩៧	៣.២៧៧.៣៣៧	១៣.៣៧៨
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	៣.៦២៣.២២៤	១៤.៧៣២	២.១៥៦.០៥០	៨.៨០១
កម្រៃពីលេខគណនីពិសេស	២.២២០.៨៣៣	៩.០៣០	១.៤៩៤.៣៤៣	៦.១០០
កម្រៃពី E-wallet	១.៥៨៥.៦៩៧	៦.៤៤៧	៧២០.៩៧១	២.៩៤៣
កម្រៃជើងសារពីសេវាធានារ៉ាប់រង	១.០៤០.៤០៩	៤.២៣០	១.១០១.៩៩៤	៤.៤៩៨
កម្រៃប្រព័ន្ធ	៦០៧.៦៩៧	២.៤៧១	៥៤៥.២១០	២.២២៦
កម្រៃផ្សេងៗ	២.៧៥៣.៩៨៨	១១.១៩៩	១.៦៣៧.៥១៣	៦.៦៤៤
	៣៨.១១៩.៣១៦	១៥៤.៩៩៣	២៨.១៩៨.៣០៦	១១៥.១០៥
ចំណាយលើកម្រៃជើងសារ				
ចំណាយពីសេវាប័ណ្ណ Master/Visa និង UPI	១១.៩៥៤.៥៣៣	៤៨.៦០៧	១០.៣៨២.៣០៩	៤២.៣៨១
ចំណាយសេវាធានារ៉ាប់រងនិងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	២.៥០៦.៦០៦	១០.១៩២	១.២៧៣.១៧៣	៥.១៩៧
ចំណាយផ្សេងៗ	១៧៨.៦០៥	៧២៦	៣០០	១
	១៤.៦៣៩.៧៤៤	៥៩.៥២៥	១១.៦៥៥.៧៨២	៤៧.៥៧៩
ចំណូលសុទ្ធពីកម្រៃជើងសារ	២៣.៤៧៩.៥៧២	៩៥.៤៦៨	១៦.៥៤២.៥២៤	៦៧.៥២៦

ធនាគារវិជ្ជាជីវៈស៊ី ប៊ី អិល អិល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២២. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	១.៤៥១.៨៨៤	៥.៩១៨	៧០១.៨៥១	២.៨៧៤
ចំណូលផ្សេងៗ	៥៦៩	២	១៩.៧៤០	៨១
	<u>១.៤៥២.៤៥៣</u>	<u>៥.៩២០</u>	<u>៧២១.៥៩១</u>	<u>២.៩៥៥</u>
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	៣.៨០៣.០០៤	១៥.៤៦៣	២.០៨៤.៧៤៧	៨.៥១០
ចំណូលផ្សេងៗ	៦៥.២៩០	២៦៥	៣១.៤៧០	១២៨
	<u>៣.៨៦៨.២៩៤</u>	<u>១៥.៧២៨</u>	<u>២.១១៦.២១៧</u>	<u>៨.៦៣៨</u>

២៣. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សន៍និងប្រាក់រង្វាន់	១៨.៩៨៤.០៧៣	៧៧.៣៧៩	១៥.៧៦១.១៨៣	៦៤.៥៤២
ប្រាក់បំណាច់អតីតភាពការងារ	១.១១៦.០០០	៤.៥៤៩	៦៨៤.៧៣៤	២.៨០៤
ចំណាយផ្សេងៗលើបុគ្គលិក	៦២៩.៤៩៨	២.៥៦៦	៩២២.៨៤៨	៣.៧៧៩
	<u>២០.៧២៩.៥៧១</u>	<u>៨៤.៤៩៤</u>	<u>១៧.៣៦៨.៧៦៥</u>	<u>៧១.១២៥</u>

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៣. ចំណាយបុគ្គលិក (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សនិងប្រាក់រង្វាន់	៥៥.៧៣៦.៧១២	២២៦.៦២៥	៤៨.៣០៦.៦៥៩	១៩៧.១៨៨
ប្រាក់បំណាច់អតីតភាពការងារ	៣.៣៤៤.៨៥១	១៣.៦០០	២.៥០៨.៥៥៣	១០.២៤០
ចំណាយផ្សេងៗលើបុគ្គលិក	២.១៣៧.៧២២	៨.៦៩៣	២.៤៦០.២៩៣	១០.០៤៣
	៦១.២១៩.២៨៥	២៤៨.៩១៨	៥៣.២៧៥.៥០៥	២១៧.៤៧១

២៤. ចំណាយរំលស់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិនិងបរិក្ខារ	២.៤១៨.០៧៤	៩.៨៥៦	៣.០១០.១៣៣	១២.៣២៦
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.៨៧៧.៦៦០	៧.៦៥៣	១.៦៣២.៤៦៣	៦.៦៨៥
ទ្រព្យសកម្មអរូបី	៥៥១.៩៥៣	២.២៥០	៣០៥.៤៩៥	១.២៥១
	៤.៨៤៧.៦៨៧	១៩.៧៥៩	៤.៩៤៨.០៩១	២០.២៦២

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិនិងបរិក្ខារ	៧.០៥៥.៦០៤	២៨.៦៨៨	៨.៦៥៨.១០៥	៣៥.៣៤៣
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៥.៤០១.៦២២	២១.៩៦៣	៤.៤៨៧.២៦៥	១៨.៣១៧
ទ្រព្យសកម្មអរូបី	១.៤១៦.៩៣១	៥.៧៦១	៨៥០.៦៩៩	៣.៤៧២
	១៣.៨៧៤.១៥៧	៥៦.៤១២	១៣.៩៩៦.០៧៩	៥៧.១៣២

ធនាគារវប្បធិការស៊ី ប៊ី កាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៥. ចំណាយប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការជួសជុលនិងថែទាំ	១.៨២០.១០១	៧.៤១៩	២.០៧៤.០២១	៨.៤៩៣
សម្ភារៈការិយាល័យ	១.៣០៩.៤០៦	៥.៣៣៧	១.១៧៣.៨៧៨	៤.៨០៧
ការជួល	៨៣០.២៣៣	៣.៣៨៤	៨៤៩.៣៥៣	៣.៤៧៨
សេវាសន្តិសុខ	៧០៣.៩២៩	២.៨៦៩	៥៦៨.៦០០	២.៣២៨
ថ្លៃទឹកនិងភ្លើង	៦១៩.២៥២	២.៥២៤	៥២៥.១៣៣	២.១៥០
ទំនាក់ទំនង	៦១៥.៥៥១	២.៥០៩	៣៩០.៩០១	១.៦០១
ផ្នែកទីផ្សារនិងការផ្សាយ				
ពាណិជ្ជកម្ម	៤៩០.២១៩	១.៩៩៨	៤៧៧.៧០៦	១.៩៥៦
ការបរិច្ចាគ	៦២.៧២០	២៥៦	១៣.៤៩៩	៥៥
ជំនាញវិជ្ជាជីវៈ	៣៣៤.២៥៣	១.៣៦២	៣៤០.៨២៥	១.៣៩៦
ការធានារ៉ាប់រង	២៦៤.៥៥៣	១.០៧៨	២២៩.២៣៧	៩៣៩
ថ្លៃប្រតិបត្តិការយានយន្ត	២២២.៩១៤	៩០៩	១៩២.៩៨២	៧៩០
អាជ្ញាប័ណ្ណ	១៧៥.០៨៤	៧១៤	១៦៨.៧១៩	៦៩១
កម្រៃក្រុមប្រឹក្សាភិបាល	១៨២.៣៨៧	៧៤៣	៨៥.៦២៥	៣៥១
ថ្លៃពិនិត្យធនាគារ	៨៣.២១៣	៣៣៩	៩១.៧៦៨	៣៧៦
ថ្លៃធ្វើដំណើរ	៤៩.៥១៤	២០២	៨៩.៧៨៣	៣៦៨
ថ្លៃសមាជិកភាព	៤២.០៨២	១៧២	១០.៨១៨	៤៤
អាហារនិងការកំសាន្ត	២៣.១៥៨	៩៤	៣២.៦៧៦	១៣៤
ចំណាយផ្សេងៗ	១៦៥.៦៤១	៦៧៥	៤៣.០១១	១៧៦
	៧.៩៩៤.២១០	៣២.៥៨៤	៧.៣៥៨.៥៣៥	៣០.១៣៣

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៥. ចំណាយប្រតិបត្តិការ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការជួសជុលនិងថែទាំ	៥.៥៣៩.២៣៧	២២.៥២៣	៥.៨៥៧.៧៥១	២៣.៩១១
សម្ភារៈការិយាល័យ	៣.៨៩០.២៣៥	១៥.៨១៨	៣.៦៩២.៩០៤	១៥.០៧៤
ការជួល	២.៥៥០.១០៧	១០.៣៦៩	៣.១៨៩.៤០៥	១៣.០១៩
សេវាសន្តិសុខ	២.០១៩.៩០៥	៨.២១៣	១.៧៥២.២០៣	៧.១៥២
ថ្លៃទឹកនិងភ្លើង	១.៦៧៧.៨៨៨	៦.៨២២	១.៦០៣.៩៤៥	៦.៥៤៧
ទំនាក់ទំនង	១.៦៧១.២៧៣	៦.៧៩៥	១.១៥៣.៨០៣	៤.៧១០
ផ្នែកទីផ្សារនិងការផ្សាយ				
ពាណិជ្ជកម្ម	១.៤៧៤.៥៤៨	៥.៩៩៦	១.៣៩០.៦៦៥	៥.៦៧៧
ការបរិច្ចាគ	១.០៩២.៥២៦	៤.៤៤២	៤២.៤៣៩	១៧៣
ជំនាញវិជ្ជាជីវៈ	៩៦៣.៣០១	៣.៩១៧	៩៧៤.៥៧៣	៣.៩៧៨
ការធានារ៉ាប់រង	៧៧០.០៦៤	៣.១៣១	៦០៧.៥៥៣	២.៤៨០
ថ្លៃប្រតិបត្តិការយានយន្ត	៥៩៨.៩៨០	២.៤៣៥	៥៧៥.២១៩	២.៣៤៨
អាជ្ញាប័ណ្ណ	៥៣៨.៩៩២	២.១៩២	៥២៣.៥១១	២.១៣៧
កម្រៃក្រុមប្រឹក្សាភិបាល	៣៥៣.៦៣៧	១.៤៣៨	២៥៧.៦១០	១.០៥២
ថ្លៃពិនិត្យគណនា	២៧៩.២៥៣	១.១៣៥	២៣៨.៦៩៨	៩៧៤
ថ្លៃធ្វើដំណើរ	២០០.៨៨១	៨១៧	២៤៨.៥៣១	១.០១៥
ថ្លៃសមាជិកភាព	៧៤.៦៣៨	៣០៣	៤២.២០៨	១៧២
អាហារនិងការកំសាន្ត	៦១.៥៤២	២៥០	១០២.៥៥៤	៤១៩
ចំណាយផ្សេងៗ	៤២៣.៤២៧	១.៧២២	១៥៨.០០១	៦៤៧
	២៤.១៨០.៤៣៤	៩៨.៣១៨	២២.៤១១.៥៧៣	៩១.៤៨៥

ធនាគារវិជ្ជាជីវៈស៊ី ប៊ី ភី ភី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៦. ការខាតបង់សុទ្ធពិ័រទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់អតិថិជន	៧១៦.៨៤០	២.៩២២	៤.១៥៦.៦៦៣	១៧.០២២
សមតុល្យនៅធនាគារនានា	១៥៨.១៩៧	៦៤៥	(៤៥.២៨១)	(១៨៥)
មូលបត្រវិនិយោគ	(៣.៥៩៤)	(១៥)	១០.២៥៨	៤២
ប្រាក់កក់សម្រាប់ការជួល	៦.៨៥៤	២៨	៤៨៣	២
កិច្ចសន្យាឥណទាននិងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	៥០.០៤៨	២០៤	១៣.៤១៤	៥៤
	៩២៨.៣៤៥	៣.៧៨៤	៤.១៣៥.៥៣៧	១៦.៩៣៥

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់អតិថិជន	១៦.៣១២.៤៤៥	៦៦.៣២៦	៨.២១៨.៦៨០	៣៣.៥៤៩
សមតុល្យនៅធនាគារនានា	២៦៦.៥០៥	១.០៨៤	៦៧៥.០៤៣	២.៧៥៦
មូលបត្រវិនិយោគ	(១.៤៣១)	(៦)	៩.៥២៤	៣៩
ប្រាក់កក់សម្រាប់ការជួល	១៣.៤៣៥	៥៥	(៨.៤៧២)	(៣៥)
កិច្ចសន្យាឥណទាននិងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	១២៨.៧៤៤	៥២៣	២៦.៥៥៦	១០៨
	១៦.៧១៩.៦៩៨	៦៧.៩៨២	៨.៩២១.៣៣១	៣៦.៤១៧

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៧. សាច់ប្រាក់និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤៤៤.២៨០.១០២	១.៨១២.២១៩	២៩៧.២៥១.២៣៦	១.២១៨.៧៣០
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	២១៤.៤៨៧.៦៤៦	៨៧៤.៨៩៥	២៤៦.៣៩៩.១៨០	១.០១០.២៣៧
សមតុល្យនៅធនាគារនានា	២៧៣.៤៧៩.២៧៣	១.១១៥.៥២២	១៨៤.០៤៥.៤០៩	៧៥៤.៥៨៦
	<u>៩៣២.២៤៧.០២១</u>	<u>៣.៨០២.៦៣៦</u>	<u>៧២៧.៦៩៥.៨២៥</u>	<u>២.៩៨៣.៥៥៣</u>

សាច់ប្រាក់ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងឥណទានវិបារូបន៍ដែលនៅសល់។ តម្លៃយោងនៃ ទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលសម្រាប់ ដំណាច់ការិយបរិច្ឆេទ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ អាចត្រូវបានផ្គូផ្គងជាមួយ ធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចដែលបានបង្ហាញខាងលើ។

២៨. សម្ព័ន្ធភាព

(ក) សម្ព័ន្ធភាព និងទំនាក់ទំនង

សម្ព័ន្ធភាព និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធភាព	ទំនាក់ទំនង
ធនាគារជាតិនៃប្រទេសកម្ពុជា	ភាគទុនិកធំបំផុត
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ ដែលជាអ្នកធ្វើការសម្រេច ចិត្តសំខាន់ៗទាក់ទងទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៨. សម្ព័ន្ធនិយម (ត)

(ខ) សមតុល្យសម្ព័ន្ធនិយម

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយអភិបាល និងគណៈគ្រប់គ្រង	៤.៥២៩.១១៥	១៨.៤៧៤	៤.៦៤៨.៩៥៥	១៨.៨០៥
អនុបំណុលពីធនាគារជាតិនៃប្រទេសកាណាដា	៣.៣៩៦.២៣២	១៣.៨៥៣	៣.៤០៩.៨១៦	១៣.៧៩៣
ប្រាក់បញ្ញើនៅធនាគារជាតិនៃប្រទេសកាណាដា	១០៤.២៤៨.៩៣២	៤២៥.២៣១	១១៧.០២៣.០៣៥	៤៧៣.៣៥៨
ប្រាក់បញ្ញើនៅធនាគារជាតិនៃប្រទេសកាណាដា	១៨៥.៤៩៩.៤៦៦	៧៥៦.៦៥២	២១២.៣៩៨	៨៥៩

(គ) ប្រតិបត្តិការជាមួយសម្ព័ន្ធនិយមនានា

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៥០.២៧៩	២០៥	៦៣.៦៧៩	២៦១
ចំណាយលើការប្រាក់បញ្ញើ និងប្រាក់តម្កល់ឱ្យអភិបាល និងគណៈគ្រប់គ្រង	៩.៣៧៩	៣៨	៤.២៩៩	១៨
ចំណាយលើការប្រាក់ឱ្យធនាគារជាតិនៃប្រទេសកាណាដា	២.១៩៦.៩០៧	៨.៩៥៥	២.៤៥៨.២៣៧	១០.០៦៦
ចំណូលការប្រាក់ពីធនាគារជាតិនៃប្រទេសកាណាដា	១៧៦.៤៧០	៧១៩	-	-

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៨. សម្ព័ន្ធន្តរាគមន៍ (ត)

(គ) ប្រតិបត្តិការជាមួយសម្ព័ន្ធន្តរាគមន៍ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទាន ផ្តល់ឱ្យគណៈគ្រប់គ្រង	១៨៥.៥៣៤	៧៥៤	១៧០.៤៥២	៦៩៦
ចំណាយលើការប្រាក់បញ្ញើនិង ប្រាក់តម្កល់ឱ្យអភិបាលនិង គណៈគ្រប់គ្រង	៣៥.២៣០	១៤៣	៨១.៩៤៥	៣៣៤
ចំណាយលើការប្រាក់ឱ្យធនាគារជាតិ នៃប្រទេសកាណាដា	៦.៧៨៣.៤៧៩	២៧.៥៨២	៧.៦៧៨.៩០៣	៣១.៣៤៥
ចំណូលការប្រាក់ពីធនាគារជាតិ នៃប្រទេសកាណាដា	៣០៦.៦១១	១.២៤៧	-	-

(ឃ) ប្រាក់បៀវត្សរ៍របស់គណៈគ្រប់គ្រងសំខាន់ៗ និងអភិបាល

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍	៦.១០៧.៩៦៥	២៤.៨៩៦	៤.២១៩.១៨១	១៧.២៧៨
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍	១៦.១១២.១០៧	៦៥.៥១២	១១.៩៩៩.៩២៣	៤៨.៩៨៤

ធនាគារវឌ្ឍន៍ស៊ី ប៊ី កាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២៩. កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានវិបារូបន៍ដែលមិនទាន់បានប្រើ	២២២.១៦២.៦០៦	៩០៦.២០១	១១៦.៥៦៧.៤៨០	៤៧១.៥១៥
មូលបត្របំណុល	១០.០៧០.៣០៣	៤១.០៧៧	១៣.៦៣៥.៧៩៣	៥៥.១៥៧
បណ្ណឥណទានដែលមិនទាន់បានប្រើ	៩.៧៤៩.៩៤៩	៣៩.៧៧០	៩.៦៩៣.៥៣៧	៣៩.២១០
លិខិតឥណទាន	៩.៤៧៧.២៦៥	៣៨.៦៥៨	១០.៤៥៥.៨៩៤	៤២.២៩៤
ការធានាលើការទូទាត់	៩.២០៨.៩៨៩	៣៧.៥៦៣	៨.៩០៣.៤៦១	៣៦.០១៤
មូលបត្រ	៤.៤០០.០០០	១៧.៩៤៨	៤.៤០០.០០០	១៧.៧៩៨
មូលបត្របំណុលលើការធានា	៨៩០.៨៨៥	៣.៦៣៤	១៧៦.៥៩៣	៧១៤
មូលបត្រលើការដេញថ្លៃ	៣៩៨.២៩២	១.៦២៥	២.២១៤.៦៤៤	៨.៩៥៨
ការធានាផ្សេងៗ	២៣៧.០០០	៩៦៧	២៣៧.០០០	៩៥៩
	<u>២៦៦.៥៩៥.២៨៩</u>	<u>១.០៨៧.៤៤៣</u>	<u>១៦៦.២៨៤.៤០២</u>	<u>៦៧២.៦១៩</u>

៣០. របាយការណ៍តាមផ្នែក

ធនាគារ មិនតម្រូវឱ្យធ្វើរបាយការណ៍តាមផ្នែកទេ ពីព្រោះប្រាក់ចំណូលមួយភាគធំគឺបានមកពីអាជីវកម្មផ្នែកតែមួយដែលជាឥណទាន និងការឱ្យកម្ចី។ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលការណ៍ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃ ECL នៃឥណទានផ្តល់ដល់អតិថិជន

តារាងខាងក្រោម សង្ខេបពីសំវិធានធនលើ ការខាតបង់ឥណទានផ្តល់ដល់អតិថិជននាដំណាច់ការិយបរិច្ឆេទ៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL ១២ខែ	ECL ពេញមួយអាយុកាល	ECL ពេញមួយអាយុកាល		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៩.២៨៣.៧៦៧	២.៩៩៣.៩៩៥	៦.៤៩៤.៣៧៣	១៨.៧៧២.១៣៥	៧៥.៩៣៣
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ធ្វើទៅដំណាក់កាលទី១	៩០.៥០៧	(៩០.៥០៧)	-	-	-
ធ្វើទៅដំណាក់កាលទី២	(១០១.៩១៩)	១២៥.៨១៧	(២៣.៨៩៨)	-	-
ធ្វើទៅដំណាក់កាលទី៣	(៥៨.០៩៣)	(១.១៧២.៥៦៥)	១.២៣០.៦៥៨	-	-
ការវាស់វែងឡើងវិញលើសំវិធានធនលើការខាតបង់ សុទ្ធ ^(១)	១.២២៤.៩៣៧	១.៦៩៩.៣៧១	១.៩៤២.៥៣៩	៥.២៦៦.៨៤៧	២១.៤៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	២.០៦០.០៧៦	៦០.៥១៣	៣០០	២.១២០.៨៨៩	៨.៦៥១
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់បម្រែបម្រួលនានា	(៨២៩.៨៨២)	(៣១២.៣៥៦)	(៩៣១.០៧៤)	(២.០៧៣.៣១២)	(៨.៤៥៧)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	៦៣៩
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	២៣.០១៥.៧៦០	៣.៣០០.៤៥៩	៨.៦២១.៩៤៥	៣៤.៩៣៨.១៦៤	១៤២.៥១៣

^(១) រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់សុទ្ធ(បន្ទាប់ពីការធ្វើវ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

^(២) នេះបង្ហាញពីការបន្ថែម ECL សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ សូមពិនិត្យកំណត់សម្គាល់ ៣៣ (ក) សម្រាប់ព័ត៌មានលម្អិត។

ធនាគារវិជ្ជាជីវៈស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការខាតបង់រំពឹងទុក-បម្រែបម្រួលនៃECLនៃឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL១២ខែ	ECL	ECL		
	ពេញមួយអាយុ	ពេញមួយ	ពេញមួយ	សរុប	
កាល	អាយុកាល	អាយុកាល	ដុល្លារអាមេរិក	លានរៀល	
សំវិធានធនលើការខាតបង់នៅ					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១.១២២	(១.១២២)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(១០.៨១៦)	១០.៨១៦	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.៧៩៣)	(២១៤.៧២៤)	២២០.៥១៧	-	-
វាស់វែងឡើងវិញលើសំវិធានធនលើការខាតបង់ សុទ្ធ ^(១)	១៣.១៣៨	១.៧៦២.៩១៣	៦.០៨៥.៨៣៣	៧.៨៦១.៨៨៤	៣២.២៣៤
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៨០៩.៤៤១	៧.៧៨២	-	៨១៧.២២៣	៣.៣៥១
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(២៩៦.៧៣៩)	(៣១.៤១០)	(៧០.០៧៣)	(៣៩៨.២២២)	(១.៦៣៣)
បម្រែបម្រួលនានា	(១៨៧)	(៣៥.០៨៧)	(៣៤០.៧៥១)	(៣៧៦.០២៥)	(១.៥៤២)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	១៥៩
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	២.០៨៤.០៤៧	២.០៦៥.៤៨៥	១០.១១០.៧៨០	១៤.២៦០.៣១២	៥៨.៤៦៧

^(១) រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់សុទ្ធ(បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាម អាយុកាលមិនអាច ផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគភាពតាមអាយុកាល រួមបញ្ចូល លំហូរសាច់ ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយពុំផ្អែកលើមូលដ្ឋានអប្បបរមា ។ ចំនួនទឹកប្រាក់សម្រាប់ កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុគឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យា ឥណទាន ឬហៅថា កិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំង រយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវ បានទូទាត់។ លំហូរសាច់ប្រាក់ដែលពុំបានធ្វើអប្បបរមា ជាបំណុលដែលស្ថិតនៅក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុ និង កិច្ចសន្យាប្រហាក់ប្រហែលដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូង ដែលគេអាចទូទាត់បាន។

ធនាគារវិស័យស្រូវ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៤៤៤.២៨០.១០២	៤៤៤.២៨០.១០២	៤៤៤.២៨០.១០២	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៤៥៩.៧៩៦.៩៥៣	១.៤៦០.២៣៧.៦១៩	២៧២.៦៥៥.៤១៥	១៦៩.៣១០.៩៣៤	៥៦០.៤៣៥.៧៨៣	-	-	៤៥៧.៨៣៥.៤៨៧
សមតុល្យនៅធនាគារនានា	៥៩១.៨១៥.៧៨១	៥៩៧.០០៦.៤៥០	៣២៤.៣១៤.០៤៤	៧៣.១២៦.៨៨៨	១៩៩.៥៦៥.៥១៨	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៤.៨៤០.៣២១.០៥៥	៦.០៣០.៩៨០.៨៩០	៩៥.០៥០.៥០១	១៦២.១៥២.៦៤៥	៧២១.៧៩៩.៦២៤	៣.២៩២.២៦១.៥១២	១.៧៥៩.៧១៦.៦០៨	-
មូលបត្រវិនិយោគ	៧.៤៥៨.៧៦០	៧.៩៧៦.៥៩០	-	-	៣.៣៤៣.២៤២	៤.៦៣៣.៣៤៨	-	-
ទ្រព្យសកម្មផ្សេងៗ	១៧.៥២៧.៦៤០	១៧.៥២៧.៦៤០	១២.០៨៣.៧៩៥	៥១.៥២៨	២៥៣.៦១១	១.២១៨.២៨១	៣.៩២០.៤២៥	-
សមមូលជាដុល្លារអាមេរិក	៧.៣៦១.២០០.២៩១	៨.៥៥៨.០០៩.២៩១	១.១៤៨.៣៨៣.៨៥៧	៤០៤.៦៤១.៩៩៥	១.៤៤៨.៣៩៧.៧៧៨	៣.២៩៨.១១៣.១៤១	១.៧៦៣.៦៣៧.០៣៣	៤៥៧.៨៣៥.៤៨៧
សមមូលជាលានរៀល	៣០.០២៦.៣៣៦	៣៤.៩០៨.១២០	៤.៦៨៤.២៥៨	១.៦៥០.៥៣៥	៦.០៥៨.៩៣៨	១៣.៤៥៣.០០៤	៧.១៩៣.៨៧៥	១.៨៦៧.៥១១

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការរៀបចំគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង	លំហូរចូល/(ចេញ)	រហូតដល់១ខែ	>១-៣ខែ	>៣-១២ខែ	>១-៥ឆ្នាំ	លើសពី៥ឆ្នាំ	ច្បាស់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	(៥.៩៦៩.២៧៥.១២៦)	(៥.៩៩៩.៣០៤.០៣៣)	(៥.១២៤.៦០១.៧១៩)	(២៣៨.៧២៤.០០៨)	(៥៩៧.៥៤៧.២៣៣)	(៣៨.៤៣១.០៧៣)	-	-
មូលបត្របំណុល	(២០.៨៣៦.៧៧៥)	(២២.៤២៤.១២៩)	-	-	(២២.៤២៤.១២៩)	-	-	-
ប្រាក់កម្ចី	(២៧៧.០៥៣.៨៤៧)	(២៩២.៩០៩.៩៣៩)	(៦៣.៤៦៦.៧៦៨)	(៦២.៤១២.៤១៩)	(១៦៥.១០៦.៦៣៤)	(១៥០.៥៤៤)	(១.៧៧៣.៥៧០)	-
អនុបំណុល	(១០៤.២៤៨.៩៣២)	(១៣៥.៦៩៩.៨៨៣)	-	-	-	(៨០.២៤៤.៩២០)	(៥៥.៤៥៤.៩៦៣)	-
បំណុលភតិសន្យា	(៣៧.៩៩៨.៧៨៦)	(៤៤.៦៤៧.០២៦)	(៧២៦.៥៤៩)	(១.៤៤៧.០៨១)	(៥.៤២៩.៨៦៥)	(២៦.៣៤៥.៦២៦)	(១០.៦៩៧.៩០៥)	-
បំណុលផ្សេងៗ	(៤២.៥២២.២៧៨)	(៤២.៥២២.២៧៨)	-	(២៤.២៧០.៩១៣)	(៩.៧២៦.៥០៩)	(៧.៧១៤.៧៦៥)	(៨១០.០៩១)	-
	(៦.៤៥១.៩៣៥.៧៤៤)	(៦.៥៣៧.៥១១.២៨៨)	(៥.១៨៨.៧៩៥.០៣៦)	(៣២៦.៨៥៤.៤២១)	(៨០០.២៣៨.៣៧០)	(១៥២.៨៨៦.៩៣២)	(៦៨.៧៣៦.៥២៩)	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(២៦១.៩៥៨.២៩០)	(១០.១៣៦.៦៣០)	(២៣.៥៤៧.៥៧៩)	(១៦៥.៤៩៥.២៧៩)	(២៧.៥០៨.៤៨៤)	(៣៥.២៧០.៣១៤)	-
សមមូលជាដុល្លារអាមេរិក	(៦.៤៥១.៩៣៥.៧៤៤)	(៦.៧៩៩.៤៦៩.៥៧៨)	(៥.១៩៨.៩៣១.៦៦៦)	(៣៥០.៤០២.០០០)	(៩៦៥.៧៣៣.៦៤៩)	(១៨០.៣៩៥.៤២០)	(១០៤.០០៦.៨៤៣)	-
សមមូលជាលានរៀល	(២៦.៣១៧.៤៤៦)	(២៧.៧៣៥.០៣៥)	(២១.២០៦.៤៤២)	(១.៤២៩.២៩០)	(៣.៩៣៩.២២៨)	(៧៣៥.៨៣៣)	(៤២៤.២៤៤)	-

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ ក្នុងដៃ	៣៧៨.១០១.៣៧៣	៣៧៨.១០១.៣៧៣	៣៧៨.១០១.៣៧៣	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៤៨១.៦២៦.៧០១	១.៤៨២.៤៦៣.៦៧១	២២៧.៦០២.២៩០	១៤០.៨៩៧.១០២	៧៣០.៩៦២.៧៩៩	-	-	៣៨៣.០០១.៤៨០
សមតុល្យនៅធនាគារនានា	៣២៥.៩៥៦.៤៩៧	៣២៩.១៥៩.០១៣	៦២.៥៣១.៤៨៤	២៨.០៨៥.៩៤៥	២៣៨.៥៤១.៤៨៤	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៣.៨១៤.៥៩៩.៤១៤	៤.៩២៥.១៣១.០៦៩	៧៤.២០៨.២២៣	១៣៤.៦៥៩.៦៩៦	៦៣៥.៣០៩.១១៤	២.៧៦៣.៦២១.២០៥	១.៣១៧.៣៣២.៨៣១	-
មូលបត្រវិនិយោគ	៧.៤៣៤.០៨៦	៨.៩២១.៨២៦	-	-	-	៨.៩២១.៨២៦	-	-
ទ្រព្យសកម្មផ្សេងៗ	១៧.៣៤៧.៩៦២	១៧.៣៤៧.៩៦២	៦.៤៣៣.៩៤២	១៨.០២៥	៦.៩០៦.៧៦០	៨៣៧.២៧០	៣.១៥១.៩៦៥	-
សមមូលជាដុល្លារអាមេរិក	៦.០២៥.០៦៦.០៣៣	៧.១៤១.១២៤.៩១៤	៧៤៨.៨៧៧.៤១២	៣០៣.៦៦០.៧៦៨	១.៦១១.៧២០.១៥៧	២.៧៧៣.៣៨០.៣០១	១.៣២០.៤៨៤.៧៩៦	៣៨៣.០០១.៤៨០
សមមូលជាលានរៀល	២៤.៣៧១.៣៩២	២៨.៨៨៥.៨៥០	៣.០២៩.២០៩	១.២២៨.៣០៨	៦.៥១៩.៤០៨	១១.២១៨.៣២៣	៥.៣៤១.៣៦១	១.៥៤៩.២៤១

ធនាគារវិស័យហិរញ្ញវត្ថុ ម៉ាកាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	(៤.៨៧១.៤៦៨.៣៧៦)	(៤.៩០៤.៩៤៩.១៩៧)	(៤.០២៦.៣០៣.៣០៨)	(២១២.៣១០.៦៧៦)	(៦២២.៨៨២.៦៣២)	(៤៣.៤៥២.៥៨១)	-	-
មូលបត្របំណុល	(២១.២៨២.០៨៨)	(២៤.០៤១.២៨៩)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២២.៤២៨.១២៩)	-	-
ប្រាក់កម្ចី	(២៤២.០០៤.០៩១)	(២៦០.៣៩២.២៤៤)	(៣.៨៣០.៦០៥)	(៦៥.១៩២.២៣៣)	(១៨៣.៩៩៧.២៣២)	(៦.១១៧.២៧៧)	(១.២៥៤.៨៩៧)	-
អនុបំណុល	(១១៧.០២៣.០៣៥)	(១៥៦.២៨៦.៦៦៨)	-	-	-	(១០០.៣៨១.៤៣៧)	(៥៥.៩០៥.២៣១)	-
បំណុលភតិសន្យា	(៣៥.៧២១.៩០២)	(៤២.៥៩៣.៧៥៣)	(៦៤៤.៩១៨)	(១.២៧៤.៥២៧)	(៥.៥៨៦.១៧៧)	(២៤.១៨៩.១៦១)	(១០.៨៩៨.៩៧០)	-
បំណុលផ្សេងៗ	(៣៣.៨២៩.១៣៦)	(៣៣.៨២៩.១៣៦)	(៧១៣.៧០៥)	(១៦.៧៨១.២៣០)	(៥.៣៨៣.៧២៨)	(១០.៦១៣.៣៩០)	(៣៣៧.០៨៣)	-
	(៥.៣២១.៣២៨.៦២៨)	(៥.៥២២.០៩២.២៨៧)	(៤.០៣១.៤៩២.៥៣៦)	(២៩៦.៣៦៥.២៤៦)	(៨១៨.៦៥៦.៣៤៩)	(២០៧.១៨១.៩៧៥)	(៦៨.៣៩៦.១៨១)	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(១៦១.៦៤៧.៤០៣)	(១០.៤៧១.២៨៤)	(១៩.៤៧៤.០៣១)	(១២០.៣៦៩.៤៨៦)	(១១.៣៣២.៦០២)	-	-
សមមូលជាដុល្លារអាមេរិក	(៥.៣២១.៣២៨.៦២៨)	(៥.៥៨៣.៧៣៩.៦៩០)	(៤.០៤១.៩៦៣.៨២០)	(៣១៥.៨៣៩.២៧៧)	(៩៣៩.០២៥.៨៣៥)	(២១៨.៥១៤.៥៧៧)	(៦៨.៣៩៦.១៨១)	-
សមមូលជាលានរៀល	(២១.៥២៤.៧៧៤)	(២២.៥៨៦.២២៧)	(១៦.៣៤៩.៧៤៤)	(១.២៧៧.៥៧០)	(៣.៧៩៨.៣៦០)	(៨៨៣.៨៩១)	(២៧៦.៦៦៣)	-

ធនាគារវប្បធម៌ស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣២. ព័ត៌មានប្រៀបធៀប

តួលេខមួយចំនួន ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីឲ្យស្របទៅតាមការបង្ហាញ និងការលាតត្រដាង ព័ត៌មាននាការិយបរិច្ឆេទបច្ចុប្បន្ន។

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩

ផលប៉ះពាល់នៃវីរុសកូវីដ-១៩ (“កូវីដ-១៩”) បានរាតត្បាតភូមិសាស្ត្រជាច្រើនជាសកលលោក។ អង្គការ សុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី ជម្ងឺកូវីដ-១៩ នៅក្នុងខែមករា ឆ្នាំ២០២០ និងបាន ចាត់ថ្នាក់វីរុសនេះជាជម្ងឺរាតត្បាតជាសកលលោកតាំងពីខែមីនា ឆ្នាំ២០២០។ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ មានផលប៉ះពាល់ជាខ្លាំង ដល់សុខភាព និងការបន្តអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់ សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមាន ដូចជាការអនុញ្ញាតឲ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។

គណៈគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ និងចាត់គ្រប់វិធានការទប់ស្កាត់ រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដូចខាងក្រោម៖

(ក) ការខាតបង់ឥណទានដែលរំពឹងទុក

ភាពដែលអាចខកខានក្នុងការសង(PD)

PD ត្រូវបានគណនាដោយប្រើទិន្នន័យម៉ាទ្រីសប្រចាំខែសម្រាប់រយៈពេល ៧ ឆ្នាំកន្លងមកនេះដែល មាន ៧២ ម៉ាទ្រីស ។ វិធីសាស្ត្រលម្អិតជាងមុន ត្រូវបានអនុវត្តដោយបំបែកដំណាក់កាលទី ១ ទៅ “ក្រុម ០” ដែលមិនមានថ្ងៃហួសពេលកំណត់ និង “ក្រុម ១” ដែលមានឥណទានហួសកាលកំណត់ពី ១ ទៅ ២៩ ថ្ងៃ។

អត្រាខាតបង់ដោយសារខកខានក្នុងការសង(LGD)

គណនីសកម្មដែលនៅតែមានបន្តសកម្មភាពប្រមូលត្រឡប់មកវិញ ត្រូវបានដាក់បញ្ចូលក្នុងការ គណនា LGD ផ្អែកលើការវិភាគរយៈពេលរបស់ LGD ។ កម្រិតឥណទានសម្រាប់ការគណនា LGD ត្រូវបាន កែប្រែពីការប្រើប្រាស់ ឥណទាននៅពេលខាតបង់ (EAD) ដែលនៅបន្តមានការកើនឡើងនៅក្នុងម៉ូដែលចាស់ ទៅជាកម្រិតឥណទាននៅពេលខកខានក្នុងការសងតែម្តង។ កម្រិត LGD តាមវិស័យ ត្រូវបានកែតម្រូវឲ្យស្រប ទៅតាមការបែងចែកដែលប្រើប្រាស់ក្នុងការគណនា PD ។

ធនាគារវិនិយោគៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២១ និង ៩ ខែ ៩ ឆ្នាំ ២០២០ ខែកញ្ញា ឆ្នាំ២០២១

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ (ត)

(ក) ការខាតបង់ឥណទានដែលរំពឹងទុក (ត)

លទ្ធផលផ្តល់ផ្តែងលើប្រូបាប៊ីលីតេ (Probability weighted outcome)

បច្ចុប្បន្ននេះ ការកំណត់សេណារីយ៉ូមូលដ្ឋាន ល្អ និងអាក្រក់ ត្រូវបានផ្តល់ការផ្តល់ផ្តែងជា ៦០ ភាគរយ ២០ ភាគរយ និង ២០ ភាគរយ រៀងគ្នា។

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ (Forward-looking information)

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខត្រូវបានប្រើប្រាស់សម្រាប់តែ PD។ សម្រាប់ LGD ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខមិនត្រូវបានប្រើប្រាស់នោះទេ ដោយសារតែមិនមានព័ត៌មាននៃការខកខានសងគ្រប់គ្រាន់នៅ ត្រីមាសមុនៗដើម្បីធ្វើការវិភាគស្ថិតិរំពឹងទុកទៅថ្ងៃខាងមុខដោយមានភាពជឿទុកចិត្តបាននោះទេ។

កត្តាម៉ាក្រូសេដ្ឋកិច្ចចំបងៗ

កត្តាម៉ាក្រូសេដ្ឋកិច្ចដែលត្រូវបានកំណត់និងប្រើប្រាស់សម្រាប់ PD ដែលរំពឹងទុកមានដូចខាងក្រោម៖

PD តាមផ្នែក	កត្តាម៉ាក្រូសេដ្ឋកិច្ច ^(១)
កសិកម្ម	សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា
សំណង់និងអចលនទ្រព្យ	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម
ការជួលអចលនទ្រព្យ	GDP របស់កម្ពុជានៅតម្លៃ ២០០០ ថេរ
ផលិតកម្ម	កំណើនវិនិយោគផ្ទាល់ពីបរទេស
ការលក់ដុំនិងរាយ	សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា
សេវាកម្ម	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម
ឥណទានបុគ្គល	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម

^(១) កត្តាម៉ាក្រូសេដ្ឋកិច្ចទាំងអស់មានមូលដ្ឋាននៅក្នុងបរិបទប្រទេសកម្ពុជាលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារក៏បានបន្ថែម ECL ចំនួន ១០.៩៥ លានដុល្លារនៅក្នុងអំឡុង ឆ្នាំ២០២១ ដែលនាំឱ្យ ECL បន្ថែមសរុបគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ១៥.៦ លានដុល្លារអាមេរិក។ ការបន្ថែម ECL គឺនៅក្រោមសេណារីយ៉ូស្តេស ប្រសិនបើឥណទានដែលត្រូវបានរៀបចំឡើងវិញច្រើនដង ដែលអនុគ្រោះក្នុងការសងប្រាក់ដើមនិងការប្រាក់ នាកាលបរិច្ឆេទរាយការណ៍ត្រូវបានចាត់ថ្នាក់ក្នុងដំណាក់កាលទី២ ដោយសារតែភាពមិនច្បាស់លាស់នៃជម្ងឺកូវីដ-១៩។

(ខ) គណនេយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

ធនាគារបានធ្វើការពិចារណា អំពីកត្តាសេដ្ឋកិច្ច និង បានពន្យារការសងប្រាក់កម្ចី សម្រាប់អ្នកខ្ចីប្រាក់ដែលអាជីវកម្មរបស់គេ ត្រូវបានរងប៉ះពាល់ដោយ ជម្ងឺកូវីដ-១៩ រហូតដល់រយៈពេល ១២ ខែចំពោះគ្រប់វិស័យ។ ការចំណេញ និងការខាតបង់ពីការកែប្រែលក្ខខណ្ឌទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ។

ធនាគារវប្បធិការអភិវឌ្ឍន៍ បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ (ត)

(គ) ការវាយតម្លៃនិងការវិនិច្ឆ័យ

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួល នៃសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងការកំណត់ តួលេខរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មផ្សេងៗទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលការកំណត់នេះគឺជាការកំណត់ល្អបំផុតរបស់គណៈគ្រប់គ្រងពីងផ្អែកលើព័ត៌មានដែលមាន។ ប៉ុន្តែ ទីផ្សារអាចមានបម្រែបម្រួលមិនប្រក្រតីដូចការរំពឹងទុក ដូចនេះតួលេខដែលបានកំណត់អាចមានការប្រែប្រួលទៅតាមបម្រែបម្រួលទីផ្សារ។